

របាយការណ៍ប្រចាំខែមិថុនា ឆ្នាំ ២០១៧ របស់នាយកដ្ឋានផ្លូវជាតិលេខ១

I. ការងាររដ្ឋបាល

ក. ស្ថានភាពមន្ត្រីរាជការ

- មន្ត្រីរាជការសរុប	ចំនួន ៧៧ នាក់ (នារី ១១ នាក់)
- មន្ត្រីក្របខ័ណ្ឌ	ចំនួន ៦១ នាក់ (នារី ១០ នាក់)
- មន្ត្រីកំពុងធ្វើកម្មសិក្សា	ចំនួន ១៤ នាក់ (នារី ០១ នាក់)
- មន្ត្រីជាប់កិច្ចសន្យា	ចំនួន ០២ នាក់
- មន្ត្រីអវត្តមានសរុប	ចំនួន ០៣ នាក់
o មន្ត្រីអវត្តមានមានមូលហេតុ	ចំនួន ០៧ នាក់
- លោក សុច ថេន	ប្រចាំការដ្ឋាន
- លោក ភិន អភិរក្ស	ប្រចាំការដ្ឋាន
- លោក អៀង កាណាល់	សម្រាកព្យាបាលជំងឺ
មន្ត្រីកំពុងបម្រើការងារនៅក្នុងគម្រោង	ចំនួន ២៣ នាក់ (នារី ០៨ នាក់)

ខ. លិខិត និងឯកសារ

- ទទួលលិខិតចូលពីក្រៅក្រសួង ស្ថាប័ននានា	ចំនួន ១០ ច្បាប់
- ទទួលលិខិតចូលពីក្រសួង និងនាយកដ្ឋាន	ចំនួន ២០ ច្បាប់
- ប្រភេទលិខិតចេញ	ចំនួន ៣៤ លេខ
- ប្រភេទលិខិតបញ្ជាបេសកកម្ម	ចំនួន ១៣ លេខ
- ប្រភេទលិខិតអញ្ជើញ	ចំនួន ០១ លេខ
- ប្រភេទលិខិតអនុញ្ញាតច្បាប់	ចំនួន ០១ លេខ

គ. ការងារកិច្ចប្រជុំ សិក្ខាសាលា និងវគ្គបណ្តុះបណ្តាល

១- ចូលរួមប្រជុំចំនួន ០៥ លើក

- ចូលរួមកិច្ចប្រជុំស្តីពីការកែសម្រួលលើតារាងពិពណ៌នាមុខតំណែងសម្រាប់មន្ត្រីរាជការក្នុងមុខតំណែងគ្រប់គ្រង ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្ត្រីចូលរួមចំនួន ០៣ រូប
- ចូលរួមកិច្ចប្រជុំស្តីពីការដំណើរការរៀបចំការប្រឡងជ្រើសរើសមន្ត្រីក្របខ័ណ្ឌឆ្នាំ២០១៧ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ថ្នាក់ដឹកនាំនាយកដ្ឋានចូលរួមចំនួន ០១ រូប
- ចូលរួមកិច្ចប្រជុំរបស់គណៈកម្មការសម្របសម្រួល និងរៀបចំវេទិកាអាស៊ាន-ចិន លើកទី ១១ ស្តីពីការអភិវឌ្ឍន៍សង្គម និងកាត់បន្ថយភាពក្រីក្រ ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្ត្រីចូលរួមចំនួន ០២ រូប
- ចូលរួមកិច្ចប្រជុំស្តីពីការត្រួតពិនិត្យការងារប្រចាំថ្ងៃ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់**ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី** ក្រសួងអភិវឌ្ឍន៍ជនបទថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្ត្រីចូលរួមចំនួន ០២ រូប (នារី ០១ រូប)

- ចូលរួមការផ្សព្វផ្សាយ និងការប្រគល់ភារកិច្ចសម្រាប់ត្រៀមរៀបចំគ្រប់គ្រងផ្នែក ទិវានៃការចងចាំ នៃដំណើរការឆ្ពោះទៅការផ្តល់លំរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្រោមអធិបតីភាព **ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងប្រធានគណៈកម្មការ** ថ្នាក់ដឹកនាំ នាយកដ្ឋានចូលរួមចំនួន ០១ រូប ។

២- ចូលរួមវគ្គបណ្តុះបណ្តាល ចំនួន ០១ លើក

- ចូលរៀនវគ្គបណ្តុះបណ្តាលមុខវិជ្ជាជំនាញប្រើប្រាស់កម្មវិធី “Advanced Microsoft Excel” មន្ត្រីចូលរួមចំនួន ០២ រូប (នារី ០១ រូប) ។

៣- ចូលរួមសិក្ខាសាលា ចំនួន ០២ លើក

- ចូលរួមសិក្ខាសាលាស្តីពីការពិគ្រោះយោបល់លើរបាយការណ៍សិក្សាស្វែងយល់សម្រាប់គម្រោង អភិវឌ្ឍន៍ក្រុងរបៀង ៤ (CTDP4) មន្ត្រីចូលរួមចំនួន ០២ រូប
- ចូលរួមសិក្ខាសាលាស្តីពីការ “តម្រូវការវគ្គបណ្តុះបណ្តាលតាមអង្គភាពក្រោមឪវាទក្រសួង” មន្ត្រី ចូលរួមចំនួន ០២ រូប (នារី ០១ រូប) ។

II. ការងារបច្ចេកទេស

ក. ការងារប្រើប្រាស់ថវិកាជំពូក២១

១- ការងារសាងសង់ ជួសជុលផ្លូវ និងសំណង់សិល្បការ្យ

- គម្រោងសាងសង់ ជួសជុលផ្លូវ និងសំណង់សិល្បការ្យ ឆ្នាំ២០១៧ មាន ៦៧ គម្រោង បានកំពុង ដំណើរការការដ្ឋានចំនួន ៤៣ គម្រោង លទ្ធផល គិតជាមធ្យមស្មើនឹង ៤៥ % ។

២- ការងារចុះត្រួតពិនិត្យ វាយតម្លៃ និងចរចាថ្លៃ

- ចុះត្រួតពិនិត្យផ្លូវក្រាលដីល្បាយខ្សាច់ទន្លេ ០១ ខ្សែ ប្រវែង ២.៦ គ.ម សាងសង់ស្ថានបេតុង ០៣ កន្លែង ប្រវែង ៧២ ម ស្ថិតនៅឃុំសំបួរ និងឃុំព្រែកបួស្សី ស្រុកល្វាឯម ខេត្តកណ្តាល ដើម្បីបញ្ចប់សុពលភាព អនុវត្តដោយនាយកដ្ឋានស្ថាបនា និងវិស្វកម្ម ក្រសួងមហាផ្ទៃ
- ចុះត្រួតពិនិត្យនិងវាយតម្លៃលើការងារជួសជុលផ្លូវក្រាលក្រសក្រហមដែលទទួលរងការខូច ខាតដោយទឹកជំនន់ឆ្នាំ ២០១៣ ចំនួន ០១ ខ្សែ ប្រវែង ៥ គ.ម សាងសង់ស្ថានបេតុង ០២ កន្លែង ប្រវែង ៥៤ ម ល្វមូល ០៥ កន្លែង និងស្ថាបនាផ្លូវក្រាលក្រសក្រហម សងខាង ក្បាល ស្ថាន ប្រវែង ១៥០ ម ស្ថិតនៅឃុំឡាបាំង២ និងឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនៈគិរី អនុវត្តដោយអង្គការវិស្វកម្មសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម
- ចុះត្រួតពិនិត្យផ្លូវក្រាលក្រសក្រហម ០១ ខ្សែ ប្រវែង ១១.៤ គ.ម សាងសង់លូប្រអប់ ០៥ កន្លែង ល្វមូល ០៦ កន្លែង និងលូមានបង្ហូរ ០១ កន្លែង តម្កើងបង្គោលសុវត្ថិភាព ចំនួន ០៦ កន្លែង ស្លាកឈ្មោះគម្រោង ចំនួន ០២ កន្លែង ស្ថិតនៅឃុំចំបក់ និងឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដើម្បីវាយតម្លៃ ១០០% អនុវត្តដោយក្រុមហ៊ុនសំណង់ប្តូរកម្មករ (គម្រោងដេញ ថ្លៃឆ្នាំ២០១៦)
- ចូលរួមចរចាថ្លៃជាមួយគណកម្មការលទ្ធកម្ម ចំនួន ១០ គម្រោង អនុវត្តដោយបញ្ជាការដ្ឋាន វិស្វកម្មអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ និងនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ

- ផ្លូវក្រសក្រហម ល្បាយភ្នំ និងកម្ពុជថ្ម ចំនួន ០៧ ខ្សែ ប្រវែងសរុប ៩៧.២ គ.ម
- ផ្លូវក្រាលកៅស៊ូពីរជាន់ ចំនួន ០២ ខ្សែ ប្រវែងសរុប ៨.១ គ.ម
- សាងសង់ល្អមូល ចំនួន ៣៣ កន្លែង , ល្អប្រអប់ ១០ កន្លែង និងស្លាកឈ្មោះ ០៦ កន្លែង
- ស្ថានបេតុង ចំនួន ០៣ កន្លែង ប្រវែងសរុប ៦០ ម៉ែត្រ ។

ខ . ការងារប្រើប្រាស់ថវិកាជំពូក៦១

១- ការងារថែទាំផ្លូវលក្ខណៈខ្ពស់ ប្រចាំ និងជួសជុលបន្ទាន់

- ការងារថែទាំផ្លូវលក្ខណៈខ្ពស់៖ គម្រោងថែទាំផ្លូវលក្ខណៈខ្ពស់ សម្រាប់ឆ្នាំ២០១៧ មានចំនួន ២៥ គម្រោង ស្មើនឹង៨២ ខ្សែ ប្រវែងសរុប ៤៩៧,១៦៤ គ.ម ល្អមូល ១០៤ កន្លែង និងល្អប្រអប់ ០៥ កន្លែង។ កំពុងដំណើរការការងារបានចំនួន ២២ គម្រោង លទ្ធផលគិតជាមធ្យម ៥៣ % ។
- ការងារថែទាំផ្លូវលក្ខណៈប្រចាំ៖ គម្រោងថែទាំផ្លូវលក្ខណៈប្រចាំ សម្រាប់ឆ្នាំ២០១៧ មានចំនួន ២៥ គម្រោង ស្មើនឹង ១៦១ ខ្សែ ប្រវែងសរុប ១៥៧២,៦១ គ.ម និងស្លាកសញ្ញាចរាចរណ៍ចំនួន ១០៦៧ស្លាក។ កំពុងដំណើរការការងារបានចំនួន ១៣គម្រោង លទ្ធផលគិតជាមធ្យម២១ % ។

២- ការងារចុះត្រួតពិនិត្យ វាយតម្លៃ និងសិក្សា

- ចុះពិនិត្យផ្លូវជួសជុលបន្ទាន់ជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចំនួន ០៨ ខ្សែ ប្រវែងសរុប ៣០ គ.ម ស្ថិតនៅខេត្តក្រចេះ មណ្ឌលគិរី ស្ទឹងត្រែង សៀមរាប រតនៈគិរី តាកែវ កំពត និង ព្រះសីហនុ ។

គ. សកម្មភាពការងារសហការជាមួយគម្រោង

- ចុះត្រួតពិនិត្យផ្នែកយេនឌ័រ និងសុវត្ថិភាពសង្គម ចំនួន ០២ ខ្សែ ក្នុងខេត្តកំពង់ចាម ប្រវែងសរុប ២៧.៩ គ.ម
- ចុះអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោកដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានក្នុងពេល កំពុងសាងសង់ ចំនួន ២០ ខ្សែ ក្នុងខេត្តកំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប្រវែង សរុប ២៦៧.១ គ.ម ។

ប្រធាននាយកដ្ឋានផ្លូវថ្នល់